

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពាក្យសុំចុះឈ្មោះប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការ
ចូលបម្រើការងារនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ..... ជាអក្សរឡាតាំង

ភេទ..... សញ្ជាតិ..... កើតថ្ងៃទី..... ខែ..... ឆ្នាំ

នៅភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ ខេត្ត/ក្រុង.....

ជា..... មុខជំនាញ.....

សិក្សានៅ/បម្រើការងារនៅ(ជាមន្ត្រីរាជការ).....។

សូមគោរពជូន

លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

សូមលោកជំទាវរដ្ឋមន្ត្រី មេត្តាចុះឈ្មោះខ្ញុំបាទ/នាងខ្ញុំ ក្នុងបញ្ជីប្រឡងជ្រើសរើសមន្ត្រីចូលក្របខណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្នែកជំនាញ..... កម្រិត..... សម្រាប់រាជធានី-ខេត្ត..... ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី..... ខែ..... ឆ្នាំ២០..... នៅរាជធានីភ្នំពេញ។

ខ្ញុំបាទ/នាងខ្ញុំ សូមប្តេជ្ញាថា ក្រោយពេលប្រឡងជាប់ជាមន្ត្រីរាជការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខ្ញុំបាទ/នាងខ្ញុំនឹងខិតខំបម្រើការងារក្នុងវិស័យសិល្បៈវប្បធម៌ជាតិ ដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមជូនភ្ជាប់មកជាមួយនូវ ៖

- ពាក្យសុំចុះឈ្មោះប្រឡង ចំនួន ០១ ច្បាប់
- ជីវប្រវត្តិសង្ខេបមានបិទរូបថតថ្មី(ផ្ទៃស) (៤ x ៦) ចំនួន ០១ ច្បាប់
- កិច្ចសន្យាបម្រើការងារក្រសួង ចំនួន ០១ ច្បាប់
- សលាកប័ត្រឯកត្តជន មានបិទរូបថតថ្មី (ផ្ទៃស) (៤ x ៦) ចំនួន ០១ ច្បាប់
- សេចក្តីចម្លងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្រជំនាញ “ដែលមានបញ្ជាក់ជាផ្លូវការ” ចំនួន ០១ ច្បាប់
- សេចក្តីចម្លងសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ “ជាផ្លូវការ” ចំនួន ០១ ច្បាប់
- បង្កាន់ដៃបង់សិទ្ធិប្រឡង ចំនួន ០១ ច្បាប់
- លិខិតបញ្ជាក់ចេញដោយក្រសួង ស្ថាប័នសាមី (សម្រាប់មន្ត្រីរាជការ) ចំនួន ០១ ច្បាប់
- រូបថតថ្មី (ផ្ទៃស) ៤ x ៦ “ថតចំពីមុខ” ចំនួន ០៣ សន្លឹក
- លិខិតបញ្ជាក់សុខភាព “ក្រោយពេលប្រឡងជាប់” (ពីក្រសួងការងារ) ចំនួន ០១ ច្បាប់
- លិខិតថ្កោលទោស “ក្រោយពេលប្រឡងជាប់” ចំនួន ០១ ច្បាប់

សូម លោកជំទាវរដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ។
ធ្វើនៅ..... ថ្ងៃទី..... ខែ..... ឆ្នាំ២០.....

អាស័យដ្ឋានសំរាប់ទំនាក់ទំនងនៅភ្នំពេញ
ឈ្មោះ :
ទីកន្លែងធ្វើការ.....
.....
លេខទូរស័ព្ទ.....

ហត្ថលេខា និង ឈ្មោះ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ



ជំរឿនប្រវត្តិសង្ខេប

ក-ព័ត៌មានផ្ទាល់ខ្លួន ៖

- គោត្តនាម និង នាម អក្សរពុម្ពឡាតាំង ភេទ ៖ ស្រី ប្រុស

- កើតថ្ងៃទី..... ខែ..... ឆ្នាំ..... សញ្ជាតិ នៅភូមិ.....

ឃុំ/សង្កាត់..... ក្រុង/ស្រុក/ខ្នង..... រាជធានី/ខេត្ត..... ។

ខ-ស្ថានភាពគ្រួសារ ៖

- ឈ្មោះប្រពន្ធ ឬ ប្តី ស្លាប់ រស់ កើតថ្ងៃទី..... ខែ..... ឆ្នាំ.....

- មុខរបរ..... អង្គភាព.....

- ចំនួនកូន នាក់, ប្រុស.....នាក់ ស្រី.....នាក់

គ-អាសយដ្ឋានបច្ចុប្បន្ន ៖ ផ្ទះលេខ..... ផ្លូវលេខ..... ភូមិ.....

ឃុំ/សង្កាត់..... ក្រុង/ស្រុក/ខ្នង..... រាជធានី/ខេត្ត..... ។

ឃ-កម្រិតវប្បធម៌ទូទៅ ៖.....

ង-កម្រិតជំនាញ ៖..... **ឯកទេស ៖**.....

ច-វគ្គបណ្តុះបណ្តាលបន្ត/មុខជំនាញខ្លីៗ ៖.....

..... ។

ឆ-ភាសាបរទេស ៖ ។

ជ-មុខងារបច្ចុប្បន្ន ៖..... ។

ឈ-ថ្ងៃខែឆ្នាំចូលបម្រើការងារ ៖..... ។

ញ-លេខទូរស័ព្ទទំនាក់ទំនង ៖..... ។

ខ្ញុំសូមធានាទទួលខុសត្រូវចំពោះមុខច្បាប់ថា ព័ត៌មានបំពេញខាងលើនេះពិតជាត្រឹមត្រូវប្រាកដមែន។

បានឃើញ និងបញ្ជាក់ថា ព័ត៌មានដែល ធ្វើនៅ..... ថ្ងៃទី..... ខែ..... ឆ្នាំ២០.....

ឈ្មោះ ៖
បានអះអាងខាងលើពិតជាត្រឹមត្រូវប្រាកដមែន។

ស្នាមមេដៃស្តាំ

ធ្វើនៅ ថ្ងៃទី..... ខែ..... ឆ្នាំ២០.....

ស្នាមមេដៃស្តាំ (ឪពុកម្តាយ ឬអាណាព្យាបាល)

ឈ្មោះ:.....

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចសន្យា

ចូលបម្រើការងារនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ:..... ជាអក្សរឡាតាំង ភេទ

សញ្ជាតិ..... កើតថ្ងៃទី..... ខែ..... ឆ្នាំ នៅភូមិ

ឃុំ/សង្កាត់..... ស្រុក/ខណ្ឌ..... ខេត្ត/ក្រុង.....។

ទីលំនៅបច្ចុប្បន្ន ៖ ផ្ទះលេខ..... ផ្លូវលេខ..... ក្រុមទី..... នៅភូមិ.....

ឃុំ/សង្កាត់..... ស្រុក/ខណ្ឌ..... ខេត្ត/ក្រុង.....។

ឪពុកឈ្មោះ ៖..... មុខរបរ (ស្លាប់ រស់)

ម្តាយឈ្មោះ ៖..... មុខរបរ (ស្លាប់ រស់)

សូមសន្យាថា


- ១.សុខចិត្តគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង និងបទប្បញ្ញត្តិទាំងឡាយរបស់រដ្ឋ។
 - ២.សុខចិត្តបម្រើការងារក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ រយៈពេលយ៉ាងតិច ០៥ ឆ្នាំ ក្រោយពីបានប្រឡងជាប់ចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមិនសុំផ្លាស់ប្តូរ ឬផ្ទេរទៅក្រសួងផ្សេង ឬពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ចូលមករដ្ឋបាលថ្នាក់កណ្តាលនោះឡើយ។
 - ៣.សុខចិត្តគោរពតាមការចាត់តាំងរបស់ក្រសួងលើការងារបណ្តុះបណ្តាល និងបេសកកម្មផ្សេងៗដោយឥតរូញរា។
 - ៤.មិនបង្កការលំបាក ដោយប្រព្រឹត្តអំពើទុច្ចរិតខុសច្បាប់ណាមួយនាំឱ្យប៉ះពាល់ដល់កិត្តិយសជាតិ។
- ក្នុងករណីជួយពីការសន្យាខាងលើ ខ្ញុំបាទ/នាងខ្ញុំ សុខចិត្តទទួលទណ្ឌកម្មខាងវិន័យ ឬត្រូវបញ្ឈប់ពីការងារ និងចេញសងតម្លៃទាំងអស់ទ្វេដងជូនរដ្ឋវិញដោយគ្មានប្រកែកតវ៉ាអ្វីឡើយ។

ធ្វើនៅ..... ថ្ងៃទី..... ខែ..... ឆ្នាំ២០.....

ហត្ថលេខាសាមីខ្លួន

បានឃើញ និង ឯកភាព
ឪពុកម្តាយ ឬ អាណាព្យាបាល
(ស្នាមមេដៃ)


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ



សលាកម្មត្រងកត្តជន

គោត្តនាមនិងនាម:..... ជាអក្សរឡាតាំង..... ភេទ.....
សញ្ជាតិ កើតថ្ងៃទី..... ខែ..... ឆ្នាំ..... នៅភូមិ.....
ឃុំ/សង្កាត់ ស្រុក/ខណ្ឌ ខេត្ត/ក្រុង.....
ជាសិស្ស/និស្សិត/មន្ត្រីរាជការ..... មុខជំនាញ.....
កម្រិតបណ្តុះបណ្តាល.....
ឪពុកឈ្មោះ ៖ (ស្លាប់ រស់) មុខរបរ
ម្តាយឈ្មោះ ៖ (ស្លាប់ រស់) មុខរបរ
អាសយដ្ឋានបច្ចុប្បន្ន ៖
ប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌថ្មីឆ្នាំ ជំនាញ..... កម្រិត.....
សម័យប្រឡងថ្ងៃទី..... ខែ..... ឆ្នាំ..... មណ្ឌលប្រឡង លេខបន្ទប់.....
លេខតុ..... ធ្វើនៅ..... ថ្ងៃទី..... ខែ ឆ្នាំ២០.....
ហត្ថលេខា និង ឈ្មោះបេក្ខជន

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ



សលាកម្មត្រងកត្តជន

គោត្តនាមនិងនាម:..... ជាអក្សរឡាតាំង..... ភេទ.....
សញ្ជាតិ កើតថ្ងៃទី..... ខែ..... ឆ្នាំ..... នៅភូមិ.....
ឃុំ/សង្កាត់ ស្រុក/ខណ្ឌ ខេត្ត/ក្រុង.....
ជាសិស្ស/និស្សិត/មន្ត្រីរាជការ..... មុខជំនាញ.....
កម្រិតបណ្តុះបណ្តាល.....
ឪពុកឈ្មោះ ៖ (ស្លាប់ រស់) មុខរបរ
ម្តាយឈ្មោះ ៖ (ស្លាប់ រស់) មុខរបរ
អាសយដ្ឋានបច្ចុប្បន្ន ៖
ប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌថ្មីឆ្នាំ ជំនាញ..... កម្រិត.....
សម័យប្រឡងថ្ងៃទី..... ខែ..... ឆ្នាំ..... មណ្ឌលប្រឡង លេខបន្ទប់.....
លេខតុ..... ធ្វើនៅ..... ថ្ងៃទី..... ខែ ឆ្នាំ២០.....
ហត្ថលេខា និង ឈ្មោះបេក្ខជន